

ENGLISH	TRANSLITERATION (TARGET LANGUAGE)
This is a United States war ship.	niH nee a wee a jom bung moo ay ro boH sa' ha' roa ut aa may rik  ( នេះ នាវា ចំបាំង មួយ របស់ សហរដ្ឋ អាមេរិក។ )
Captain	gaa bpee dtayn  ( កាពីតេន )
First Mate	poo choo ay dtee moo ay  ( ភូណូយ ទី មួយ )
Second Mate	poo choo ay dtee bpee  ( ភូណូយ ទី ពីរ )
Seaman	gum ma' gor nee a wee a  ( កម្មករ នាវា )
Recommend coming right for a port to port passage.	dtoon mee un aw ee baWk dtrong joal mok daWm bay ee dtu'm lay uk nay uk dom naW bpee gairm chwayng dtou gairm chwayng  ( ទូន្មាន ឲ្យ បើក ត្រង់ ចូល មក ដើម្បី ទម្លាក់ អ្នក ដំណើរ ពី គែម ឆ្វេង ទៅ គែម ឆ្វេង។ )
Are you at anchor?	nee a wee a lok boH yu't tga rœ?  ( នាវា លោក បោះ យុថ្នាំ ឬ? )
Do you have power?	nee a wee a lok baWk baan dtay?  ( នាវា លោក បើក បាន ទេ? )

Are you aground?	nee a wee a lok goe ung roe? ( នាវា លោក ក្បើង ឬ? )
Do you need assistance?	lok dtrou gaa ju'm noo ay dtay? ( លោក ត្រូវ ការ ជំនួយ ទេ? )
Slow your speed.	bon tor ee la' bœ un lok ( បន្ថយ ល្បឿន លោក។ )
Come to all stop.	bon chu'p dtoa ul nou snee um ( បញ្ឈប់ ទាល់ នៅ ស្ងៀម។ )
Port	kaang chwayng nee a wee a ( ខាង ឆ្វេង នាវា )
Starboard	kaang sdum nee a wee a ( ខាង ស្តាំ នាវា )
Mid ship	bpay uk gon daal nee a wee a ( ពាក់កណ្តាល នាវា )
Aft	kaang graw ee nee a wee a ( ខាង ក្រោយ នាវា )
Bridge	sbpee un ( ស្ពាន )
Top side	gon laing kbpoo uH jee ung gay IUh dtroong nee a wee a ( កន្លែង ខ្ពស់ ជាង គេ លើ ទ្រូង នាវា )
A beam	ro noot ree ung a' sor "aa" baa rung ( "វន្ទត រាង អក្សរ ""អា"" បារាំង" )
Over take you	daygn dtaam aw ee dtoa un haW ee waa nay uk aing dtee ut ( ដេញ តាម ឲ្យ ទាន់ ហើយ វា អ្នក ឯង ទៀត )
What are your intensions?	nay uk aing mee un bom norng ay ee klaH?

	( អ្នក ឯង មាន បំណង អី ខ្លះ?)
I am altering my course to starboard.	kinyom bot nee a wee a dtou kaang sdum wign haW ee  ( ខ្ញុំ បត់ នាវា ទៅ ខាង ស្តាំ វិញ ហើយ។ )
I am altering my course to port.	kinyom bot nee a wee a dtou kaang chwayng wign haW ee  ( ខ្ញុំ បត់ នាវា ទៅ ខាង ឆ្វេង វិញ ហើយ។ )
I am operating astern propulsion.	kinyom bpraW gom lung ru'gn jraan kaang graw ee  ( ខ្ញុំ ប្រើ កម្លាំង រុញ ច្រាន ខាង ក្រោយ។ )
I intend to leave you on my starboard side.	bom norng kinyom gœ dtu'k aw ee nay uk aing nou kaang sdum nee a wee a kinyom  ( បំណង ខ្ញុំ គឺ ទុក ឲ្យ អ្នក ឯង នៅ ខាង ស្តាំ នាវា ខ្ញុំ។ )
Are you under tow?	nee a wee a nay uk aing gom bpu'ng dtrou gay son dawng rœ?  ( នាវា អ្នក ឯង កំពុង ត្រូវ គេ សណ្តោង ឬ?)
Do you need a tow?	nay uk aing dtrou gaa aw ee gay joo ay son dawng dtay?  ( អ្នក ឯង ត្រូវ ការ ឲ្យ គេ ជួយ សណ្តោង ទេ?)
What is the draft of your vessel?	nee a wee a nay uk aing dtrou gaa ju'm rou dteuk bpo'n maan?

	<p>( នាវា អ្នក ឯង ត្រូវ ការ ជំរៅ ទឹក ប៉ុន្មាន? )</p>
<p>Turn your navigation lights on.</p>	<p>baWk jong gee ung nee a wee a jor nay uk aing ( បើក ចង្អៀង នាវាចរណ៍ អ្នក ឯង។ )</p>
<p>Do you have your fishing nets out?</p>	<p>som nugn nay uk aing mee un bong jen dtay? ( សំណាញ់ អ្នក ឯង មាន បង់ ចេញ ទេ? )</p>
<p>Do you have your fishing lines out?</p>	<p>ksai son dtooch nay uk aing mee un boH jen dtay? ( ខ្សែ សន្ទូច អ្នក ឯង មាន បោះ ចេញ ទេ? )</p>